

សង្កាត់សាលារៀនអូកឡិន

សេចក្តីជូនដំណឹងអំពីសវនាការសាធារណៈ

ស្តីអំពីភាពមានគ្រប់គ្រាន់នៃសៀវភៅសិក្សា ឬសម្ភារៈបង្រៀន សំរាប់ឆ្នាំសិក្សា 2019-2020

ជូនចំពោះភាគីទាំងអស់ដែលមានចំណាប់អារម្មណ៍ ជាពិសេស គឺមាតាបិតា លោកគ្រូបង្ហាញ មេដឹកនាំនៃអង្គការខាងចរាចរណ៍ និងសមាជិកនៃសហគមន៍ ដែលមានចំណាប់អារម្មណ៍ទៅលើការងារនានានៃសង្កាត់សាលារៀនអូកឡិន។

សូមកត់សំគាល់ថា នៅថ្ងៃទី 10 ខែតុលា ឆ្នាំ 2019 នៅក្នុងកិច្ចប្រជុំធម្មតានៃ ក្រុមប្រឹក្សាភិបាល (“ក្រុមប្រឹក្សា”) នៃសង្កាត់សាលារៀនអូកឡិន ក្រុមប្រឹក្សានឹងបើកអង្គប្រជុំជាសាធារណៈមួយ ស្តីអំពីភាពមានគ្រប់គ្រាន់នៃសៀវភៅសិក្សា និងសម្ភារៈបង្រៀន¹—សំរាប់ឆ្នាំសិក្សា 2019-2020។ បន្ទាប់ពីការបញ្ចប់នៃសវនាការមក ក្រុមប្រឹក្សាភិបាលត្រូវធ្វើការកំណត់ តាមសេចក្តីសម្រេច ដូចមានចុះជូននៅក្នុងប្រការ (ក), (ខ) និង (គ) ខាងក្រោមនេះ៖

សវនាការសាធារណៈនឹងត្រូវបានធ្វើនៅថ្ងៃទី 10 ខែតុលា ឆ្នាំ 2019 នៅវេលាម៉ោង 7 ល្ងាច ឬធ្វើយ៉ាងណាដែលបន្ទាប់ពីម៉ោងហ្នឹងមក នៅក្នុងបន្ទប់ The Great Room នៃបណ្ណាល័យអប់រំ LaEscuelita ដែលមានអាសយដ្ឋាន 1050 2nd Avenue, Oakland, CA 94606-2291។

ក្រុមអប់រំលេខ 60119 តម្រូវឱ្យក្រុមប្រឹក្សាភិបាល បើកសវនាការជាសាធារណៈមួយ នៅក្នុងរយៈពេលកូនសិស្សបានមកចូលរៀនបានប្រាំបីសប្តាហ៍ដំបូង ដើម្បីធ្វើការកំណត់៖

(ក) ថា តើកូនសិស្សម្នាក់ៗ នៅក្នុងសាលារៀននីមួយៗនៃសង្កាត់ មានគ្រប់គ្រាន់ ឬមានទាំងពីរដែរឬទេ នូវសៀវភៅសិក្សា ឬសម្ភារៈបង្រៀន ដែលស្របតាមស្តង់ដារមុខវិជ្ជា ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាលថ្នាក់រដ្ឋ (នៃផ្នែកអប់រំ) នៅក្នុងមុខវិជ្ជានីមួយៗដូចតទៅនេះ តាមការបានលើក ដែលស្របជាមួយមតិការ និងខ្លួនរបស់គំរោងនៃកម្មវិធីសិក្សា ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាលថ្នាក់រដ្ឋ៖

- គណិតវិទ្យា,
- វិទ្យាសាស្ត្រ,
- ប្រវត្តិវិទ្យា-សង្គមវិទ្យា,
- ភាសាវិទ្យាអង់គ្លេស រួមទាំងសមាសភាគអភិវឌ្ឍន៍ភាសាអង់គ្លេសនៃកម្មវិធីដែលបានអនុម័ត; និង

(ខ) ថា តើសិស្សម្នាក់ៗដែលបានចុះឈ្មោះចូលរៀនថ្នាក់ភាសាពិភពលោក ឬថ្នាក់សុខភាព មានគ្រប់គ្រាន់ ឬមានទាំងពីរដែរឬទេ នូវសៀវភៅសិក្សា ឬសម្ភារៈបង្រៀន ដែលស្របតាមស្តង់ដារមុខវិជ្ជា ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាលថ្នាក់រដ្ឋ (នៃផ្នែកអប់រំ) នៅក្នុងមុខវិជ្ជានីមួយៗដូចតទៅនេះ តាមការបានលើក ដែលស្របជាមួយមតិការ និងខ្លួនរបស់គំរោងនៃកម្មវិធីសិក្សា ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាលថ្នាក់រដ្ឋ សំរាប់មុខវិជ្ជា; និង

(គ) ភាពមានគ្រប់គ្រាន់នៃប្រដាប់ប្រដារសំរាប់មុខវិជ្ជាវិទ្យាសាស្ត្រអនុវត្ត ដែលជាប់ទាក់ទងទៅនឹងថ្នាក់អនុវត្តវិទ្យាសាស្ត្រ ដែលបានផ្តល់ឱ្យកូនសិស្សទាំងអស់ដែលរៀនថ្នាក់ទី 9 ដល់ទី 12។

សេចក្តីសម្រេច និងរបាយការណ៍ (តាមការរកឃើញនានា) ដែលបានដាក់ស្នើសុំមួយច្បាប់ ស្តីអំពីភាពមានគ្រប់គ្រាន់នៃសៀវភៅសិក្សា និងសម្ភារៈបង្រៀននៃឆ្នាំសិក្សា 2019-2020 របស់សង្កាត់ គឺមានដាក់ជូន សំរាប់ធ្វើការពិនិត្យមើល តាមរយៈកំពូល ដែលមានដាក់ជូនអោយប្រើប្រាស់ នៅក្នុងការិយាល័យនៃក្រុមប្រឹក្សាអប់រំ និងក្នុងការិយាល័យនៃអគ្គនាយកនៃសង្កាត់សាលារៀន ដែលមានអាសយដ្ឋាននៅ 1000 Broadway, Suite 300, Oakland, CA, 94607-4033 រវាងម៉ោង 8:30 ព្រឹកដល់ម៉ោង 4:30 រសៀល នៅថ្ងៃធ្វើការ និងមានដាក់ជូននៅថ្ងៃ ឬបន្ទាប់ពីថ្ងៃទី 4 ខែតុលា ឆ្នាំ 2019 នៅគេហទំព័រ៖ <http://www.ousd.org/domain/69>។

s/Kyla Johnson Trammell
លេខាធិការនៃក្រុមប្រឹក្សាភិបាល
សង្កាត់សាលារៀនអូកឡិន

¹ ភាពមានគ្រប់គ្រាន់នៃសៀវភៅសិក្សា ឬសម្ភារៈបង្រៀន មានន័យថាសិស្សម្នាក់ៗ រួមទាំងសិស្សអ្នករៀនអង់គ្លេសដែរ គឺមានសៀវភៅសិក្សា ឬសម្ភារៈបង្រៀន ឬមានទាំងពីរប្រភេទ ដែលស្របតាមស្តង់ដារ ក្នុងការប្រើប្រាស់នៅក្នុងថ្នាក់រៀន និងយកទៅប្រើប្រាស់នៅឯគេហដ្ឋានផងដែរ។ [៦] អត់តម្រូវឱ្យមានសៀវភៅសិក្សា ឬសម្ភារៈបង្រៀនពីរលុយ ឬមានទាំងពីរប្រភេទ ដើម្បីប្រើប្រាស់នៅក្នុងថ្នាក់រៀន ឬនៅឯគេហដ្ឋានទេ។ ក្រុមអប់រំផ្នែកទី 60119 (c) (1)។